

សំណើការលុបចោលការបញ្ជាក់ការរស់នៅរបស់ខ្លួនឯងនៃកម្មវិធីសេវាការមើលថែទាំក្នុងផ្ទះ (IHSS) និង កម្មវិធីការលើកលែងសេវាការថែទាំផ្ទាល់ខ្លួន (WPCS) សម្រាប់ការលើកលែងពន្ធសហព័ន្ធ និង ពន្ធរដ្ឋ ដែលដកចេញពីប្រាក់ខែ ។

ឈ្មោះអ្នកផ្តល់សេវា	ឈ្មោះអ្នកទទួលជំនួយ
ឈ្មោះអ្នកផ្តល់សេវា	លេខសំណុំរឿងរបស់អ្នកទទួលជំនួយ
ខោនធី នៃអាសយដ្ឋានរស់នៅ	

**ព័ត៌មានទាំងអស់ដែលមានលើសំណើត្រូវតែមានវត្តមាន ហើយត្រូវតែបំពេញឲ្យបានចប់សព្វគ្រប់ជាភាសាអង់គ្លេស ដើម្បីលុបចោលការលើកលែង ។
សូមមើលទំព័រទី 2 សំរាប់ការណែនាំ ។**

ខ្ញុំលែងរស់នៅជាមួយអ្នកទទួលជំនួយរបស់ខ្ញុំ _____ ទៀតហើយ និង ខ្ញុំចង់ដកចេញនូវការបញ្ជាក់ការរស់នៅរបស់ខ្លួនឯង ដែលមានរួចស្រាប់ សម្រាប់ការលើកលែងប្រាក់ខែរបស់កម្មវិធី IHSS/WPCS ពីពន្ធសហព័ន្ធ និងពន្ធរដ្ឋដែលដកចេញពីប្រាក់ចំណូលផ្ទាល់ខ្លួនរបស់ខ្ញុំ ។

ហត្ថលេខាអ្នកផ្តល់សេវា:	ខែថ្ងៃឆ្នាំចុះហត្ថលេខា:
------------------------	-------------------------

សូមផ្ញើសំណើដែលបានបំពេញចប់សព្វគ្រប់ត្រឡប់មកវិញ ទៅអាសយដ្ឋាន:

IHSS – IRS Live-In Self-Certification
P.O. Box 1677
West Sacramento, CA 95691-6677

សេចក្តីណែនាំសម្រាប់ការបំពេញសំណៅការលុបចោល ការបញ្ជាក់ការរស់នៅរបស់ខ្លួនឯង

1. ព័ត៌មានដែលបានស្នើសុំទាំងអស់ត្រូវតែសរសេរចូលជាភាសាអង់គ្លេសនៅលើសំណៅក្នុងកន្លែងដែលត្រូវបានកំណត់ ។
2. អ្នកត្រូវតែចុះហត្ថលេខា និងចុះខែថ្ងៃឆ្នាំនៅលើសំណៅ នៅលើបន្ទាត់ដែលបានកំណត់ ។
3. សូមប្រើតែទឹកប៊ិកពណ៌ខ្មៅ និង សរសេរជាអក្សរពុម្ពឲ្យបានយ៉ាងច្បាស់ ។
4. សូមកុំធ្វើឲ្យក្រដាសជ្រើសរើស ឬក៏បលើក្រដាសសំណៅនេះ ។
5. ឈ្មោះអ្នកផ្តល់សេវា: សូមសរសេរចូលឈ្មោះរបស់អ្នក ដូចដែលបានបង្ហាញនៅក្នុងក្រដាសស្នាម IHSS របស់អ្នក។
6. លេខរបស់អ្នកផ្តល់សេវា: អាចនឹងរកឃើញនៅលើក្រដាសស្នាម IHSS របស់អ្នក - (សេចក្តីជូនដំណឹងដល់អ្នកផ្តល់សេវាអំពីចំនួនម៉ោង និងសេវាអនុញ្ញាត និង កម្រិតម៉ោងអតិបរមាប្រចាំសប្តាហ៍របស់អ្នកទទួលជំនួយ ទំព័រកត់ត្រាពេលម៉ោងធ្វើការរបស់អ្នកផ្តល់សេវា ។ ល។) ។
7. លេខសំណុំរឿងអ្នកទទួលជំនួយ: អាចនឹងរកឃើញនៅលើក្រដាសស្នាម IHSS របស់អ្នក - សេចក្តីជូនដំណឹងដល់អ្នកផ្តល់សេវាអំពីចំនួនម៉ោង និងសេវាអនុញ្ញាត និង កម្រិតម៉ោងអតិបរមាប្រចាំសប្តាហ៍របស់អ្នកទទួលជំនួយ ទំព័រកត់ត្រាពេលម៉ោងធ្វើការ ។ ល។
8. ខោនធីនៃអាសយដ្ឋានរស់នៅរបស់អ្នកទទួលជំនួយ: សូមសរសេរចូលខោនធីដែលអ្នក និងអ្នកទទួលជំនួយរបស់អ្នក រស់នៅ ។